



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...២០៩.....សហវិ *ហ*

ប្រកាស

ស្តីពី

ការលើកទឹកចិត្តពន្ធដារចំពោះគ្រឹះស្ថានសិក្សា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ និងវិសោធនកម្មជាបន្តបន្ទាប់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ ដើម្បីជួយជំរុញការអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ និងជួយសម្រាលបន្ទុកចំណាយរបស់មាតាបិតា អាណាព្យាបាលសិស្ស និស្សិត។

ប្រការ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់នូវយន្តការក្នុងការអនុវត្តពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក និងអាករលើ តម្លៃបន្ថែម សម្រាប់គ្រឹះស្ថានសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សា ដែលផ្តល់សេវាអប់រំដល់សិស្ស និស្សិត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ប្រការ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ “គ្រឹះស្ថានសិក្សា” សំដៅដល់ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ ឧត្តមសិក្សា។ គ្រឹះស្ថានសិក្សារួមបញ្ចូលផងដែរនូវ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ប្រការ៥.- ពន្ធអប្បបរមា ពន្ធលើប្រាក់ចំណូល និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល

គ្រឹះស្ថានសិក្សា ត្រូវបានទទួលការអនុគ្រោះដូចខាងក្រោម៖

- ១- ព្យួរទុកការបង់ពន្ធអប្បបរមា ១% លើផលរបរប្រចាំឆ្នាំ រហូតដល់ដំណាច់ឆ្នាំ២០២៣។
- ២- ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល រហូតដល់ដំណាច់ឆ្នាំ២០២៣។
- ៣- បង់ពន្ធលើប្រាក់ចំណូលតែក្នុងករណីដែលមានប្រាក់ចំណូលសុទ្ធប៉ុណ្ណោះ ពីព្រោះគ្រឹះស្ថានសិក្សាទទួលបានការ ព្យួរទុកពន្ធអប្បបរមា ដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ។

ប្រការ៦.- ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត

ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ដោយឥតគិតថ្លៃ ឬបញ្ចុះថ្លៃ គឺមិនត្រូវគិតបញ្ចូលជាប្រាក់ចំណូលជាប់ ពន្ធសម្រាប់គណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទេ។ គ្រឹះស្ថានសិក្សាត្រូវមានឯកសារបញ្ជាក់ច្បាស់លាស់អំពីកម្មវិធីនៃ ការផ្តល់អាហារូបករណ៍ដោយឥតគិតថ្លៃ ឬបញ្ចុះថ្លៃដល់សិស្ស និស្សិត ដើម្បីធានាសុវត្ថិភាពបញ្ជាក់ថាគ្រឹះស្ថានសិក្សាបានផ្តល់ អាហារូបករណ៍ពិតប្រាកដមែន។

ប្រការ៧.- ពន្ធកាត់ទុក

គ្រឹះស្ថានសិក្សា ត្រូវអនុវត្តកាតព្វកិច្ចពន្ធកាត់ទុក ដូចខាងក្រោម៖

១- ពន្ធកាត់ទុកលើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស តាមមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ៖

ក- ត្រូវបានលើកលែងចំពោះ៖

- សេវានានារួមទាំងសេវាគ្រប់គ្រងឬពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល ដែលទាក់ទិនផ្ទាល់ទៅនឹងការសិក្សារបស់សិស្ស និស្សិត
- ការប្រាក់។

ខ- ត្រូវអនុវត្តកាតព្វកិច្ចពន្ធកាត់ទុកចំពោះ៖

- សេវាសាងសង់ វិស្វកម្ម ស្ថាបត្យកម្ម និងសេវាផ្សេងៗទៀត ដែលមិនទាក់ទិនផ្ទាល់នឹងការសិក្សារបស់សិស្ស និស្សិត
- ការជួលចលនឬអចលនទ្រព្យ និងសួយសារ។

២- ពន្ធកាត់ទុកលើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន តាមមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ៖

ក- ត្រូវបានលើកលែងចំពោះ៖

- សេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលទាក់ទិនផ្ទាល់នឹងការសិក្សារបស់សិស្ស និស្សិត
- ការប្រាក់ និងភាគលាភ។

ខ- ត្រូវអនុវត្តកាតព្វកិច្ចពន្ធកាត់ទុកចំពោះសួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ។

៣- ចំពោះការលើកលែងពន្ធកាត់ទុក ដូចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌ ១ នៃប្រការនេះ គ្រឹះស្ថានសិក្សាត្រូវមានវិក្កយបត្រត្រឹមត្រូវ ឬមានឯកសារបញ្ជាក់ច្បាស់លាស់អំពីការទូទាត់ និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ ជារៀងរាល់ខែនូវព័ត៌មានអ្នកផ្គត់ផ្គង់សេវា តាមទម្រង់ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ៨.- អាករលើតម្លៃបន្ថែម

១- ការផ្គត់ផ្គង់សេវាអប់រំ និងការផ្គត់ផ្គង់ទំនិញឬសេវាផ្សេងទៀតដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស និស្សិត ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អាករ។ អាករលើធាតុចូលលើទំនិញនិងសេវា ត្រូវបានទិញដោយគ្រឹះស្ថានសិក្សាសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់មិនជាប់អាករ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ ប៉ុន្តែអាចអនុញ្ញាតឱ្យកាត់កងជាចំណាយបាន។

២- ចំពោះគ្រឹះស្ថានសិក្សាដែលមានសកម្មភាពដទៃ ក្រៅពីការផ្គត់ផ្គង់ទំនិញនិងសេវាដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ អាករលើធាតុចូលត្រូវគណនាតាមបទប្បញ្ញត្តិនៃមាត្រា ២៩ ដល់មាត្រា ៤១ នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម។

ប្រការ៩.- ពន្ធអាករដទៃទៀត

គ្រឹះស្ថានសិក្សាត្រូវមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀវត្ស ព្រមទាំងបង់ពន្ធនិងអាករដទៃទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ 



ប្រការ១០.~ កាតព្វកិច្ចរបស់គ្រឹះស្ថានសិក្សា

រៀបចំផែនការបទប្បញ្ញត្តិផ្ទុយ ការទទួលបានការលើកទឹកចិត្តពន្ធដារ ដូចមានចែងក្នុងប្រការ៥ ប្រការ៦ ប្រការ៧ និងប្រការ៨ នៃប្រកាសនេះ គ្រឹះស្ថានសិក្សាត្រូវមានកាតព្វកិច្ច ដូចខាងក្រោម៖

- ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
- ដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំ និងបង់ប្រាក់ពន្ធទៅតាមទម្រង់ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់
- កាន់កាប់បញ្ជីកាតណេយ្យឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន
- ដាក់ជូនរដ្ឋបាលសារពើពន្ធនូវរបាយការណ៍សវនកម្មពីស្តង់ការតណេយ្យឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល។

ប្រការ១១.~ ការបញ្ឈប់ការលើកទឹកចិត្តពន្ធដារ

ដោយមិនទាន់គិតដល់ទោសទណ្ឌផ្សេងទៀតដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រកាសនេះអាចនឹងត្រូវបានបញ្ឈប់ ចំពោះគ្រឹះស្ថានសិក្សាណាដែលខកខានមិនបានអនុវត្តតាមខ្លឹមសារ ដូចមានចែងក្នុងប្រការ ១០ និងប្រការ៨ទៀតនៃប្រកាសនេះ។

ក្នុងករណីខកខាន ឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានឧត្តមសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមទាំងប្រាក់ពិន័យនិងការប្រាក់ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ប្រការ១២.~ ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងអគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់គ្រឹះស្ថានពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ខែ ឆ្នាំ ១៩ ខែ ឆ្នាំ ២០២០
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ២០២០

ឧបនាយករដ្ឋមន្ត្រី *MD*

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



[Handwritten signature in blue ink]

អគ្គបណ្ឌិត្យបាលរាជរដ្ឋាភិបាល អូ ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងអប់រំ យុវជន និងកីឡា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្ត
- ដូចប្រការ ១២ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

[Handwritten mark]